

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



របាយការណ៍
នៃកិច្ចប្រជុំថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៤ វេលាម៉ោង ០២:៣០ នាទីរសៀល នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាព **ឯកឧត្តម អៀង មូលី** ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

សមាសភាពចូលរួម ក្នុងកិច្ចប្រជុំនេះមាន ៖ ឯកឧត្តម លោកជំទាវ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរង និង ជាប្រធាននាយកដ្ឋាន ទាំងអស់ ។

អវត្តមាន

១.ឯកឧត្តមវេជ្ជ.	ម៉ម ប៊ុនហេង	មិនបានបញ្ជូនអ្នកតំណាងចូលរួមដូចពេលមុនឡើយ
២.ឯកឧត្តមវេជ្ជ.	ទា ផលា	អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៣.ឯកឧត្តមវេជ្ជ.	អ៊ឹង រុទ្ធី	អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៤.ឯកឧត្តម	ឡឹម ពេជ្ជពិសី	ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៥.ឯកឧត្តមវេជ្ជ.	អ៊ុក វឌ្ឍនា	ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

គោលបំណងនៃកិច្ចប្រជុំនេះមាន ៖

- របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋាន
- ការអនុវត្តកម្មវិធីមូលនិធិសកល
- ការរៀបចំថវិកាជាតិឆ្នាំ ២០១៥
- សេចក្តីផ្សេងៗ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន មានប្រសាសន៍ស្វាគមន៍ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់ ដោយបានបញ្ជាក់ពីទឹកចិត្ត ក្នុងនាមជាប្រធានដឹកនាំ និង ការតាំងចិត្តដើម្បីដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យដំណើរការទៅបានប្រសើរ និង មានប្រសិទ្ធភាព ។

១- របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋាន(ដោយឯកឧត្តម អគ្គលេខាធិការ) ៖

១.១- ការសម្របសម្រួលទូទៅ

- ១០.០៤.២០១៤: កិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការ MHSS ក្នុងការត្រៀមរៀបចំកិច្ចប្រជុំជាន់ខ្ពស់ស្តីពីបទអន្តរាគមន៍បង្ការលើក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់ ។
- ២៤.០៤.២០១៤: កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានបុរសស្រឡាញ់បុរស និង ស្រីស្រស់
- ២៥.០៤.២០១៤: សិក្ខាសាលាផ្សព្វផ្សាយពីមេរោគអេដស៍ និង ជំងឺអេដស៍ ដល់និស្សិតវិទ្យាស្ថានជាតិវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ។
- ២៨.០៤.២០១៤: កិច្ចប្រជុំផ្សព្វផ្សាយសមទ្វីផលការងារគម្រោងរបស់អង្គការ WOMEN
- ចំពោះការងារយុវវ័យ(យុវវ័យងាយរងគ្រោះដោយសារជំងឺអេដស៍) បានរៀបចំគម្រោងស្នើសុំថវិកា ស្តីពីការចងក្រងឯកសារគោល លើយុវវ័យងាយរងគ្រោះដោយសារជំងឺអេដស៍នៅកម្ពុជា (National Concept Paper on Young Key Populations) ផ្ញើទៅកាន់ម្ចាស់ជំនួយ (Youth LEAD) ។
- បានរៀបចំគម្រោងស្នើសុំថវិកា ស្តីពីការបណ្តុះបណ្តាលយុវវ័យងាយរងគ្រោះ ដោយសារមេរោគអេដស៍ និង ជំងឺអេដស៍ លើភាពជាអ្នកដឹកនាំទៅម្ចាស់ជំនួយ (UNESCO) ។
- ត្រៀមរៀបចំកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីបទអន្តរាគមន៍បង្ការលើក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់
- រៀបចំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសយុវវ័យ ស្តីពីដំណើរការចងក្រងឯកសារគោល លើយុវវ័យងាយរងគ្រោះដោយសារមេរោគអេដស៍ និង ជំងឺអេដស៍ ។
- រៀបចំវគ្គសិក្ខាសាលារំលឹកឡើងវិញចំពោះនិស្សិតសាកលវិទ្យាល័យ (Refresher Training on HIV/AIDS)
- រៀបចំចុះកិច្ចព្រមព្រៀងជាមួយ UNESCO លើគម្រោងបណ្តុះបណ្តាលយុវវ័យងាយរងគ្រោះ ដោយសារមេរោគអេដស៍ និង ជំងឺអេដស៍ ។

១.២-ការងារនាយកដ្ឋាន

នាយកដ្ឋាន PMER

- ការរៀបចំរៀបចំរបាយការណ៍វឌ្ឍនភាពប្រយុទ្ធនឹងជំងឺអេដស៍នៅប្រទេសកម្ពុជា(GARPR)
- ប្រមូលទិន្នន័យ និង របាយការណ៍ ពីក្រសួងចំនួន៤ ខេត្តចំនួន៤ និង អង្គការមិនមែនរដ្ឋាភិបាលចំនួន២
- ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព ក្នុងគំរោងមូលនិធិសាកល ពីខែមករា-មិថុនា
- ៧-១១.០៤.២០១៤ បានចុះអភិបាលនៅថ្នាក់ក្រោមជាតិ នៅខេត្តពោធិ៍សាត់
- ៧-១១.០៤.២០១៤ នាយកដ្ឋានបានចុះអភិបាលនៅថ្នាក់ក្រោមជាតិ នៅខេត្តប៉ៃលិន
- ០២.០៤.២០១៤ ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តគំរោងមូលនិធិសាកល សំរាប់ជំហានទី២ ជាមួយPR-NCHADS ។
- ០៨.០៤.២០១៤ ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តគំរោងមូលនិធិសាកល សំរាប់ជំហានទី២ ជាមួយ LFA
- ២២.០៤.២០១៤ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអនុវត្តគំរោងមូលនិធិសាកល ដើម្បីពិនិត្យមើលតម្រូវការនានា ក្នុងការជំរុញអោយការអនុវត្តគំរោងទទួលបានជោគជ័យ ។
- ២៤.០៤.២០១៤ ចូលរួមក្នុងកិច្ចប្រជុំ ស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ ឆ្នាំ២០១៤ ក្នុងគំរោងមូលនិធិសាកល ជាមួយ PR-NCHADS ។

នាយកដ្ឋាន PCS

- ០១-០៤.០៤.២០១៤: ចុះអភិបាលកិច្ចការងារ MCPI នៅខេត្តព្រះសីហនុ
- ០២.០៤.២០១៤: ចូលរួមប្រជុំ M&E នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ
- ០៤.០៤.២០១៤: ចូលរួមសិក្ខាសាលា ស្តីពី Cambodia Integrated HIV & Drug Prevention and Implementation Study (CIPI) នៅ FHI 360 ។
- ០៦-០៩.០៤.២០១៤ ចុះអភិបាលការងារ MCPI នៅខេត្តបាត់ដំបង
- ១១.០៤.២០១៤: បានរៀបចំកិច្ចប្រជុំនាយកដ្ឋាន ធ្វើផែនការសំរាប់វគ្គបណ្តុះបណ្តាល MCPI ខែឧសភា នៅខេត្តតាកែវ កំពង់ធំ ព្រះសីហនុ និង កំពង់ស្ពឺ ។
- ២៤.០៤.២០១៤: កិច្ចប្រជុំលេខាធិការដ្ឋានក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់
- ២៨-៣០.០៤.២០១៤: ចូលរួមសិក្ខាសាលា ស្តីពីការកែសំរួលសៀវភៅកាត់បន្ថយគ្រោះថ្នាក់ សំរាប់មន្ត្រីអនុវត្តច្បាប់ នៅខេត្តសៀមរាប ។

ការងារសំរាប់អនុវត្តនៅខែបន្ទាប់

- ធ្វើសិក្ខាសាលា និង វគ្គបណ្តុះបណ្តាលបញ្ជ្រាបការងារអេដស៍ តាមរយៈកម្មវិធី MCPI សំរាប់ ខេត្តតាកែវ កំពង់ធំ ព្រះសីហនុ និង កំពង់ស្ពឺ ។
- រៀបចំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមបុរសស្រឡាញ់បុរស
- រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសបង្ការថ្នាក់ជាតិ
- ចុះអភិបាលកិច្ចការងារអេដស៍ MCPI នៅបណ្តាខេត្ត ដែលប្រឈមមុខខ្ពស់មួយចំនួន

នាយកដ្ឋាន CRM

- បានសំរេបសំរួល ជាមួយថ្នាក់ខេត្ត ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តកំពត និង អមដំណើរ ឯកឧត្តម អឺង រុទ្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
- បានចូលរួម ជាគ្រូសំរេបសំរួលវគ្គបណ្តុះបណ្តាល ស្តីពីកញ្ចប់អាហារូបត្ថម្ភ សំរាប់អ្នកផ្ទុកមេរោគអេដស៍ ដល់បុគ្គលិកបណ្តាញអ្នកផ្ទុកមេរោគអេដស៍ ។

នាយកដ្ឋាន A/F

ការងាររដ្ឋបាល

- រៀបចំពិធីសូត្រមន្ត អបអរសាទរហុណ្ណចូលឆ្នាំថ្មីប្រពៃណីជាតិ
- រៀបចំនិយ័តភាពហ្នានរស័ក្តិ និង ថ្នាក់ ជូនថ្នាក់ដឹកនាំ និង មន្ត្រី
- រៀបចំលិខិតបេសកកម្ម ថវិកាជាតិ ចំនួន ៣៩
- រៀបចំលិខិតបេសកកម្ម ថវិកាជំនួយ ចំនួន ០៦
- រៀបចំសាលប្រជុំ ឲ្យនាយកដ្ឋានទាំងអស់ និង ថ្នាក់ដឹកនាំបានចំនួន ១២
- ធ្វើលិខិតចេញ ចំនួន ៥២ លិខិត និង ទទួលលិខិតចូល បានចំនួន ២០ លិខិត

- បន្តអនុវត្តការងារប្រចាំថ្ងៃ លើកិច្ចការរដ្ឋបាល និង ហិរញ្ញវត្ថុរបស់អាជ្ញាធរជាតិយុទ្ធនឹងជំងឺអេដស៍
- បន្តកិច្ចសហការ និង សម្របសម្រួល ជាមួយបណ្តានាយកដ្ឋានជំនាញទាំងបី

ការងារថវិកា

១- ថវិកាជាតិ

- ធ្វើសំណើថវិកាបន្ថែម សម្រាប់ផ្គត់ផ្គង់ឧបករណ៍ទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- ធ្វើសំណើសុំការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ជូនគណៈប្រតិភូ ទៅចូលរួម International AIDS Conference នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ទៅគណៈរដ្ឋមន្ត្រី ។
- សំណើថវិកាបន្ថែម សម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញទៅពិនិត្យ សុខភាពនៅប្រទេសបារាំង និង គណៈប្រតិភូ ទៅចូលរួម International AIDS Conference នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
- ចូលរួមប្រជុំ ស្តីអំពីការត្រៀមរៀបចំធ្វើថវិកាមុនវិធីពេញលេញ នៅក្រសួងសុខាភិបាល
- ចូលរួមប្រជុំពិភាក្សា អំពីការរៀបចំកញ្ចប់ថវិកាដោយឡែក នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- ចូលរួមប្រជុំ អំពីការរៀបចំធ្វើផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៥ នៅក្រសួងសុខាភិបាល
- សម្របសម្រួលការងារជាមួយក្រុមអធិការកិច្ចក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការធ្វើអធិការកិច្ច ការ ចំណាយថវិកាសម្រាប់ឆ្នាំ២០១៣ ។

២. ថវិកាជំនួយ

- ចូលរួមប្រជុំជាមួយក្រសួងសុខាភិបាល ស្តីអំពីការអនុវត្តថវិកា ឆ្នាំ២០១៤
- បាននឹងកំពុងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រោមគម្រោងមូលនិធិសកល SSF សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៤ ។
- បាននឹងកំពុងរៀបចំរបាយការណ៍ផ្គត់ផ្គង់ (PSM Report) ក្រោមគម្រោងមូលនិធិសកល SSF សម្រាប់ត្រី មាសទី១ ឆ្នាំ២០១៤ ។
- បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែមេសា ឆ្នាំ២០១៤
- បាននឹងកំពុងរៀបចំលិខិតជូនដំណឹង ដល់ PR/NCHADS ស្តីការជ្រើសរើសជំនួយការបច្ចេកទេស ផ្នែក IT ចំនួន០១រូប និង ០៣រូប (DPCS) ។
- សម្របសម្រួលការងារសវនកម្ម ជាមួយ LFA
- រៀបចំប្រកាសផ្សព្វផ្សាយ ជ្រើសរើស MARP Consultant
- បន្តកិច្ចសន្យា សម្រាប់ជំនួយការបច្ចេកទេស ចំនួន០៦រូប (DPMER:០៥រូប និង DAF :០១រូប)
- រៀបចំពិនិត្យឡើងវិញ នូវគោលការណ៍ណែនាំអនុវត្តការងារហិរញ្ញវត្ថុ របស់មូលនិធិសកល សម្រាប់ SSR ។

២-ការអនុវត្តកម្មវិធីមូលនិធិសកល(លើកឡើងដោយ លោកវេជ្ជរស់ សីលវ៉ាត់)

- បានប្រជុំ Management Team ជាញឹកញាប់ ដើម្បីពិនិត្យ និង ពិភាក្សាពីការងារមូលនិធិសកល
- បានជួបជាមួយ SSRs ដើម្បីធ្វើ LOA
- បានប្រជុំពិភាក្សាធ្វើផែនការ MPCİ សម្រាប់ខេត្តចំនួន ០៤ (ព្រះសីហនុ តាកែវ កំពង់ស្ពឺ និង កំពង់ធំ) ដែលនឹងរៀបចំសិក្ខាសាលានៅដើមសប្តាហ៍ក្រោយនេះ ។

៣- ការរៀបចំថវិកាឆ្នាំ២០១៥ (លើកឡើង ដោយ លោក ឈឹម ឃិនដារ៉េត)

- បានរៀបចំគម្រោងថវិកាឆ្នាំ២០១៥រួច និង បញ្ជូនទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាន់ពេលវេលា ។
- នៅក្នុងឆ្នាំ២០១៥ ថវិកាដែលបានគ្រោង មានចំនួនជាង ៧ពាន់លានរៀល

ឯកឧត្តមទេសរដ្ឋមន្ត្រី មានមតិផ្តាំធ្វើ និង ផ្តល់អនុសាសន៍ដូចតទៅ ៖

- កោតសរសើរ ដល់ឯកឧត្តម លោក -លោកស្រី និង មន្ត្រីរាជការក្រោមឱវាទ ដែល បានខិតខំប្រឹងប្រែងធ្វើការងារបាន ល្អប្រសើរ និង ទាន់ពេលវេលា (ជាពិសេស GARPR និង គម្រោងថវិកាជាតិឆ្នាំ ២០១៥) ។
- ត្រូវពង្រឹងការងារផ្ទៃក្នុង និង សមត្ថភាព ដើម្បីភាពជោគជ័យរបស់ស្ថាប័ន
- គម្រោងថវិកាជាតិឆ្នាំ ២០១៥នេះ ត្រូវបញ្ចូលថវិកាកិច្ចប្រជុំ ឃុំ-សង្កាត់
- ឯកឧត្តម អគ្គលេខាធិការ ត្រូវខិតខំបញ្ជ្រាបការងារអេដស៍ ឲ្យដល់ភូមិ ឃុំ-សង្កាត់ តាមរយៈការបញ្ចូលក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថភាព។
- ត្រូវរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយ ឲ្យបានឆាប់ និង ប្រជុំពិភាក្សា ដើម្បីបញ្ចូលប្រធានបទ ដែលជាអទិភាព និង សំខាន់ នៅក្នុងកិច្ចប្រជុំនេះ ។
- ឯកឧត្តម ទា ផលា ត្រូវរៀបចំ ក្រុមការងារយុទ្ធសាស្ត្រជាតិ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យបានឆាប់ ដើម្បីដំណើរការ ការងារបន្តទៀត ។

ចុងបញ្ចប់ ឯកឧត្តមប្រធាន បានបញ្ជប់នូវកិច្ចប្រជុំ នៅវេលាម៉ោង ០៤.៣០នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាស សាមគ្គីភាព និង ទទួលខុសត្រូវខ្ពស់។

ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០១៤
អគ្គលេខាធិការ

ឯកឧត្តមវេជ្ជ តេជ គង្វី